



គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
 The National Committee for Sub-National Democratic Development



សិក្ខាសាលាជាតិ

ស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២០ នៃគណៈកម្មាធិការជាតិ
 សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

រាជធានីភ្នំពេញ សាលប្រជុំក្រសួងមហាផ្ទៃ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩

សកម្មភាពជំរឿននៃ គ.ជ.អ.ប. ឆ្នាំ២០២០
របស់លេខាធិការដ្ឋាន គ.ជ.អ.ប.

បង្ហាញដោយ ៖ លេខាធិការដ្ឋាន គ.ជ.អ.ប.



ការបង្កើតរដ្ឋបាលដែលមានសិទ្ធិធ្វើសេចក្តីសម្រេចមិត្តឱ្យស្មិតស្មោះគ្រប់គ្រាន់នៃប្រជាពលរដ្ឋ



www.ncdd.gov.kh
db.ncdd.gov.kh



www.facebook.com/ncdds/



មាតិកា

១. ការអនុវត្តថវិកាកម្មវិធី
២. សកម្មភាពជាអាទិភាពនៃ ផ.ស.ច. ឆ្នាំ២០២០
៣. ថវិកានៃ ផ.ស.ច. ឆ្នាំ២០២០



១. ការអង្កេតរកកាកប្រូស៊ីត



ការអនុវត្តវិភាគមូលដ្ឋាន

- លេខាធិការដ្ឋាន គ.ជ.អ.ប. ក្លាយជាអង្គភាពថវិកានៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧
- យោង ស.ជ.ណ. ផែនការរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៧ រាជរដ្ឋាភិបាលបានផ្តល់ថវិកាដល់ គ.ជ.អ.ប. ចំនួន២លាន ដុល្លារក្នុងមួយឆ្នាំ ឆ្នាំ២០១៨ តទៅ ដើម្បីដឹកនាំ សម្របសម្រួល និងអនុវត្តសកម្មភាពស្នូល និងការចំណាយលើកិច្ចប្រតិបត្តិការនានា របស់ គ.ជ.អ.ប.
- គម្រោងថវិកាឆ្នាំ២០២០របស់លេខាធិការដ្ឋាន គ.ជ.អ.ប. បានអនុម័ត ដោយក្រសួងមហាផ្ទៃនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៩



២. សកម្មភាពជាអាទិភាពនៃ ផ.ស.ច ឆ្នាំ២០២០ របស់លេខាធិការប្តូរ គ.ជ.អ.ប.



សេចក្តីសង្ខេបអំពី ផ.ស.ថ. ឆ្នាំ២០២០

ចង្កោមសកម្មភាព សកម្មភាព និងសកម្មភាពជាអាទិភាព

ល.រ.	ចង្កោមសកម្មភាព	សកម្មភាព	អាទិភាព
១	ការគ្រប់គ្រងការងារកំណែទម្រង់	១៥	១១
២	អភិបាលកិច្ចល្អ	១០	៦
៣	ការគ្រប់គ្រង និងការអភិ.ធនធានមនុស្ស	២	១
៤	ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន	៦	៣
៥	វិមជ្ឈការហិរញ្ញវត្ថុ	២	២
សរុប		៣៥	២៣



ការរៀបចំសកម្មភាពទាំង៣៥

សកម្មភាពទាំងនេះត្រូវបានរៀបចំដោយផ្អែកលើ ៖

- សមាសភាគ និងលទ្ធផលរំពឹងទុកនានានៃ ផែនការទី៣
- សកម្មភាពជាអាទិភាពដែលត្រូវអនុវត្តបន្តពីឆ្នាំ២០១៩ និងត្រូវការរយៈពេលអនុវត្តន៍ច្រើនឆ្នាំ ដើម្បីសម្រេចបាននូវសកម្មភាពទាំងនេះ។ ភាគច្រើននៃសកម្មភាពទាំង៣៥ ជាសកម្មភាពដែលត្រូវបន្តពីឆ្នាំ២០១៩។
- ជាសកម្មភាពថ្មីក្នុងផែនការទី៣ ដែលត្រូវអនុវត្តក្នុងឆ្នាំ២០២០ ដូចជា ការរៀបចំតាក់តែងកម្មវិធីជាតិដំណាក់កាលបន្ទាប់ ការរៀបចំផែនការអនុវត្តរយៈពេលបីឆ្នាំដំណាក់កាលទី១ ការរៀបចំសេចក្តីណែនាំស្តីពីការវាយតម្លៃរួមគ្នាអំពីការអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ យុទ្ធសាស្ត្រស្តីពីភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល និងវិស័យឯកជន។ល។

សកម្មភាពជាអាទិភាពទាំង២៣សម្រាប់ឆ្នាំ២០២០

ល.រ.	សកម្មភាពជាអាទិភាព
ចង្កោមសកម្មភាពទី១ ៖ ការគ្រប់គ្រងការងារកំណែទម្រង់	
១	ការសម្របសម្រួល និងគាំទ្រការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធរបស់ក្រុង ស្រុក និងយន្តការនានាសម្រាប់ពង្រឹងកិច្ចប្រតិបត្តិការរបស់គ.ជ.អ.ប
២	ការរៀបចំកម្មវិធីជាតិដំណាក់កាលបន្ទាប់
៣	ការរៀបចំ ផែនការទី១ នៃកម្មវិធីជាតិដំណាក់កាលបន្ទាប់
៤	ការសម្របសម្រួល និងការគាំទ្រក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរៀបចំ និងបញ្ចូលសកម្មភាពស្នូលនៃកំណែទម្រង់ក្នុងផែនការរបស់ខ្លួន
៥	ការពង្រឹងការដឹកនាំ និងសម្របសម្រួលរបស់ គ.ជ.អ.ប. លើកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
៦	ការរៀបចំ និងការផ្សព្វផ្សាយព័ត៌មាន ដើម្បីលើកកម្ពស់កំណែទម្រង់ D&D

សកម្មភាពជាអាទិភាពសម្រាប់ឆ្នាំ២០២០ (ត)

ល.រ.	សកម្មភាពជាអាទិភាព
ចង្កោមសកម្មភាពទី១ ៖ ការគ្រប់គ្រងការងារកំណែទម្រង់ (ត)	
៧	ការពិនិត្យកែសម្រួល និងការរៀបចំគោលនយោបាយ និងលិខិតបទដ្ឋាននានា
៨	ការរៀបចំបែបផែននានានៃភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល និងវិស័យឯកជន ក្នុងការផ្តល់សេវា និង ការអភិវឌ្ឍមូលដ្ឋាន
៩	ការផ្សព្វផ្សាយ និងការអនុវត្តក្របខ័ណ្ឌត្រួតពិនិត្យ និងការវាយតម្លៃ
១០	ការពង្រឹងសវនកម្មផ្ទៃក្នុងលើការអនុវត្តហិរញ្ញវត្ថុឆ្នាំ២០២០
១១	ការលើកកម្ពស់កិច្ចសហការរវាងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់រដ្ឋបាលសាធារណៈ និង កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

សកម្មភាពជាអាទិភាពសម្រាប់ឆ្នាំ២០២០ (ត)

ល.រ.	សកម្មភាពចម្បង
ចង្កោមសកម្មភាពទី២ ៖ អភិបាលកិច្ចល្អ	
១	ការពង្រឹង និងពង្រីកការងារគណនេយ្យភាពសង្គមក្នុងក្រុង ស្រុកគោលដៅចំនួន១៤៣
២	ការរៀបចំក្របខ័ណ្ឌវាយតម្លៃការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
៣	ការរៀបចំកិច្ចដំណើរការស្តីពីការពិនិត្យមើលរួមគ្នាប្រចាំឆ្នាំនូវប្រព័ន្ធគ្រប់គ្រងរបស់ SNAs
៤	ការគ្រប់គ្រង និងកិច្ចដំណើរការប្រព័ន្ធទិន្នន័យព័ត៌មានសម្រាប់ការគ្រប់គ្រងនៅ SNAs
៥	ការសម្របសម្រួល និងការគាំទ្រដល់ការពិនិត្យ និងការកែសម្រួលប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
៦	ការអនុវត្តកម្មវិធីស្តីពីការបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

សកម្មភាពជាអាទិភាពសម្រាប់ឆ្នាំ២០២០ (ត)

ល.រ.	សកម្មភាពជាអាទិភាព
ចង្កោមសកម្មភាពទី៣ ៖ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស	
១	ការសម្របសម្រួល និងការគាំទ្រក្នុងផ្ទៃធនមនុស្ស និងការពង្រឹងគោលការណ៍បែបបទ និងនីតិវិធីសម្រាប់ការគ្រប់គ្រងធនធានមនុស្ស តាមបែបវិមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ



សកម្មភាពជាអាទិភាពសម្រាប់ឆ្នាំ២០២០ (ត)

ល.រ.	សកម្មភាពជាអាទិភាព
<p>ចង្កោមសកម្មភាពទី៤ ៖ ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន</p>	
១	<p>ការពិនិត្យ និងកែសម្រួលលិខិតបទដ្ឋានសម្រាប់លើកកម្ពស់ការអនុវត្តមុខងារជាអាណត្តិទូទៅ</p>
២	<p>ការសម្របសម្រួល និងការគាំទ្រក្រសួង ស្ថាប័ននានាក្នុងការរៀបចំ និងការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត សេចក្តីណែនាំ និងឯកសារបច្ចេកទេសនានាស្តីពីការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ</p>
៣	<p>ការសម្របសម្រួល និងការគាំទ្រការអនុវត្តមុខងារដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយប្រសិទ្ធភាព</p>

សកម្មភាពចម្បងសម្រាប់ឆ្នាំ២០២០ (ត)

ល.រ.	សកម្មភាពជំរឿន
ចង្កោមសកម្មភាពទី៥ ៖ វិមជ្ឈការហិរញ្ញវត្ថុ	
១	ការសម្របសម្រួល និងការគាំទ្រកិច្ចដំណើរការពិនិត្យ និងកែសម្រួលឡើងវិញ នូវមូលនិធិក្រុង ស្រុក ដោយផ្ដោតលើចំណាយផ្នែកអភិវឌ្ឍ
២	ការសម្របសម្រួល និងការគាំទ្រកិច្ចដំណើរការនៃការផ្ទេរមូលនិធិមានភ្ជាប់លក្ខខណ្ឌសម្រាប់ការអនុវត្តមុខងារដែលបានផ្ទេរ

**៣. ថវិកាថែ ធំ.ស.ច ឆ្នាំ២០២០ របស់
លេខាធិការក្រសួង គ.ជ.ស.ប.**



៣. ថវិកាថែ ថ.ស.ថ. ឆ្នាំ២០២០ របស់លេខាធិការដ្ឋាន គ.ជ.អ.ប.

ល.រ.	ចន្លោមសកម្មភាព	ថវិកា (លានរៀល)
១	ការគ្រប់គ្រងការងារកំណែទម្រង់	6,036
២	អភិបាលកិច្ចល្អ	2,562
៣	ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស	102
៤	ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន	720
៥	វិមជ្ឈការហិរញ្ញវត្ថុ	80
សរុប		9,500





គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
 The National Committee for Sub-National Democratic Development



ស្វែងរកគុណ!



ការបង្កើតរដ្ឋបាលដែលមានសិទ្ធិធ្វើសេចក្តីសម្រេចចិត្តឱ្យស្ថិតនៅក្នុងតំបន់របស់ខ្លួន



www.ncdd.gov.kh
db.ncdd.gov.kh



www.facebook.com/ncdds/

